

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

សាលាក្រុងឡងប៊ិច ចាប់ផ្តើមចាក់ វ៉ាក់សាំង ជូនអ្នក ដែលមានអាយុ ពី 12 ឆ្នាំ និងច្រើនជាងនេះ

ឡងប៊ិច, CA - សាលាក្រុងឡងប៊ិចរំពឹងថា វ៉ាក់សាំង COVID-19 សម្រាប់អ្នកដែលមានអាយុ ពី 12 ឆ្នាំ និងច្រើនជាងនេះ នឹងចាប់ផ្តើមចាក់ជូន នៅថ្ងៃព្រហស្បតិ៍ ទី 13 ខែឧសភានេះ ។ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ វ៉ាក់សាំង Pfizer ក្នុងករណីបន្ទាន់ សម្រាប់ក្មេងជំទង់ ដែលមានអាយុ ពី 12 ដល់ 15 ឆ្នាំ កាលពីថ្ងៃទី 10 ខែឧសភា ឆ្នាំ 2021 ដែលក្រោយមកទៀត មានការ រីករាលដាល ពីគណៈកម្មាធិការប្រឹក្សាប្រតិបត្តិវ៉ាក់សាំង (ACIP) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) នៅថ្ងៃនេះ ដែលជាថ្ងៃទី 12 ខែឧសភា ។ ការវាយតម្លៃ ពីក្រុមការងារវាយតម្លៃសុវត្ថិភាព លក្ខណៈ វិទ្យាសាស្ត្រ នៃរដ្ឋនៅប៉ែកខាងលិខ ក៏ប្រព្រឹត្តទៅ នៅថ្ងៃនេះផងដែរ ។ នាយកដ្ឋានសុខាភិបាល និងសេ វាសុខស្វ័យ កំពុងរៀបចំប្រមូលដាក់ ថ្ងៃទី 13 ខែឧសភា ជាថ្ងៃចាប់ផ្តើម ដោយកំពុងរង់ចាំការឯកភាព ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) បានគូសបញ្ជាក់ថា «នេះគឺជាជំហានបោះទៅមុខ យ៉ាងធំធេង ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើងខ្ញុំ ដើម្បីចាក់វ៉ាក់សាំង COVID-19 ជូនអ្នកទាំងអស់គ្នា ។» «ដោយការចាក់វ៉ាក់សាំង ក្មេងៗ ទាំងនេះ មិនត្រឹមតែការពារ ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងការពារអ្នក គ្រប់គ្នា នៅជុំវិញពួកគេផងដែរ ។»

អ្នកដែលមានអាយុ 12 ឆ្នាំ និងច្រើនជាងនេះ ដែលចង់ចាក់វ៉ាក់សាំង នឹងអាចចាក់បាន ដោយមិនបាច់ ណាត់ជួប ជាមុននោះទេ នៅទីតាំងចាក់វ៉ាក់សាំងនានា ដែលដំណើរការ ដោយសាលាក្រុង ដូចតទៅនេះ ៖

- គ្លីនិកចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ របស់ក្រុង នៅមជ្ឈមណ្ឌលសន្តិសិទ្ធ ឡងប៊ិច ចាប់ពីម៉ោង ព្រឹក 11 ដល់ម៉ោង 5 ល្ងាច នៅថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃសុក្រ, វេលាម៉ោង 11 ព្រឹក ដល់ម៉ោង 6 ល្ងាច នៅថ្ងៃព្រហស្បតិ៍ និង ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 3 រសៀល នៅថ្ងៃសៅរ៍ ។
 - មានទាំង ជម្រើសបើកបរចូល និងដើរចូល ចាក់វ៉ាក់សាំង ។
- វិទ្យាល័យ ខាប៊្រីលូឡូ [Cabrillo High School] (អាសយដ្ឋានលេខ 2001 រុក្ខវិទ្យាសាន់តា ហ្វេ [Santa Fe Ave.]) ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 1 រសៀល នៅថ្ងៃសៅរ៍
- អនុវិទ្យាល័យ ថាក់មី [Tucker Middle School] (អាសយដ្ឋានលេខ 2221 រុក្ខវិទ្យាអាហ្គុន [Argonne Ave.]) ចាប់ពីម៉ោង 2:30 រសៀល ដល់ម៉ោង 4:30 ល្ងាច នៅថ្ងៃពុធ

យុវជន ដែលមានអាយុ ចាប់ពី 12 ដល់ 17 ឆ្នាំ នឹងត្រូវមានការយល់ព្រម ពីឪពុកម្តាយ ដើម្បីចាក់វ៉ាក់សាំង COVID-19 ។ ទម្រង់បែបបទផ្តល់ការយល់ព្រម អាចរកបាន [តាមអ៊ីនធឺណែត](#) ។

ខណៈដែលមានតែវ៉ាក់សាំងពី Pfizer ប៉ុណ្ណោះ ដែលអាចប្រើបានសម្រាប់អ្នកដែលមានអាយុ តិចជាង 18 ឆ្នាំ, វ៉ាក់សាំង ទាំងបីប្រភេទ (Janssen, Moderna, និង Pfizer) មានផ្តល់ជូន នៅនឹងទីតាំង ក្នុងមជ្ឈមណ្ឌល

លសន្តិសិទ្ធ ។ អ្នកដែលអាចចាក់វ៉ាក់សាំងបានទាំងអស់ ក៏អាចធ្វើការណាត់ជួបចាក់វ៉ាក់សាំង COVID-19 ទុកជាមុនបាន តាមរយៈ [ម៉ាយធើន \(My Turn\)](#) ដែលជាប្រព័ន្ធនាត់ជួប និងជូនដំណឹង អំពីការចាក់ វ៉ាក់សាំង ឬ ដោយទូរសព្ទទៅលេខ 833.422.4255 ។ My Turn ត្រូវបានរំពឹងថា នឹងអនុញ្ញាតឱ្យ អ្នកដែល មានអាយុ ពី 12 ដល់ 15 ឆ្នាំ អាចធ្វើការណាត់ជួប តាមអ៊ិនធឺណែតបាន នៅថ្ងៃស្អែក ។

សាលាក្រុងឡងប៊ិច ប្តេជ្ញាធ្វើការចាក់វ៉ាក់សាំង ឱ្យបានទូលំទូលាយ តាមដែលអាចធ្វើទៅបាន ។ សប្តា ហ៍នេះ សាលាក្រុងបានដាក់ឱ្យដំណើរការ កម្មវិធីលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំង ដោយសហការជាមួយ ជលវប្បដ្ឋាន ប៉ាស៊ីហ្វិក ដោយផ្តល់សំបុត្រចូលជលវប្បដ្ឋាននេះ ជូនអ្នកដែលមកចាក់វ៉ាក់សាំង ដូសដំបូង ។ នៅដើមខែនេះ សាលាក្រុងបានចាប់ដៃគូ ជាមួយមណ្ឌលសិក្សាសាមគ្គី ឡងប៊ិច ដើម្បីឱ្យមណ្ឌលទទួល ក្តីនិកចាក់វ៉ាក់សាំង មកបោះទីតាំង នៅក្នុងទីធ្លាមណ្ឌល ។ នេះជាការបន្ថែម ទៅលើក្តីនិកចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ នៅមជ្ឈមណ្ឌលសន្តិសិទ្ធ ឡងប៊ិច ដែលបានបើកដំណើរការ នៅខែមករា; [ក្តីនិកតាមសហ គមន៍](#) ខ្នាតតូច សម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅតាមភូមិស្ថាន ភាគច្រើន រងផលប៉ះពាល់ ពីវីរុស ដែលបានចាប់ផ្តើម កាលពីខែកុម្ភៈ; និង [យានយន្តចាក់វ៉ាក់សាំងចល័ត](#) ចំនួនពីរ ចេញវ៉ាក់សាំង ជូនប្រជាពលរដ្ឋ ជាប់នៅក្នុងផ្ទះ និងបុគ្គល នៅតាមភូមិស្ថាន ដែលមានអត្រាករណីកូរ៉ូណាវីរុស កម្រិត ខ្ពស់ ដើម្បីកាត់បន្ថយការឆ្លង COVID-19 ដែលកម្មវិធីនេះបានចាប់ដំណើរការ នៅខែមីនា ។

ប្រជាពលរដ្ឋទាំងអស់ រួមទាំង អ្នកដែលបានចាក់វ៉ាក់ COVID-19 រួច ត្រូវបានរំពឹងឱ្យបន្តចូលរួមអនុវត្ត ពិធីសារសុខាភិបាល និងសុវត្ថិភាពទាំងអស់ ដូចជា ការពាក់របាំងមុខ, ការរក្សាគម្លាត ពីគ្នា ឱ្យបាន ត្រឹមត្រូវ និងការសម្លាប់មេរោគ លើផ្ទៃដែលមានការប៉ះកាន់ ញឹកញាប់ ។

គិតត្រឹមថ្ងៃទី 11 ខែឧសភា មានករណី COVID-19 ចំនួន 53,145 នៅឡងប៊ិច ហើយប្រជាពលរដ្ឋ ចំនួន 933 នាក់ បានបាត់បង់ជីវិត ដោយសារវីរុសនេះ ។ វ៉ាក់សាំង ជាង 320,000 ដូស ត្រូវបានចាក់ជូនប្រជា ពលរដ្ឋ ដែលក្នុងនោះ 181,091 ជាដូសទីមួយ និង 139,601 ជាដូសទីពីរ ។ វ៉ាក់សាំងទាំងអស់ត្រូវបាន ចាក់ជូន ដោយឥតគិតថ្លៃ ហើយមានផ្តល់ឱ្យ ដោយផ្ទាល់ពីរដ្ឋាភិបាលសហព័ន្ធ ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ long-beach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

###